

AEON Specialized Bank (Cambodia) Plc.
“Pump to get weekly Cashback at TOTAL”
Terms and Conditions

Definition

1. The “**Campaign**” means “Pump to get weekly cashback at TOTAL” organized by AEON SPB in accordance with the Terms and Conditions as herein stipulated.
2. **AEON SPB** refer to “**AEON Specialized Bank (Cambodia) PLC.**”
3. **TOTAL** refer to “**TOTAL CAMBODGE Service Station**” as described in Point 13. Participation TOTAL Outlets.

Campaign Duration

4. The Campaign is from **07th September 2020 to 03rd January 2021**, both dates inclusive (“**Campaign Duration**”) or such other Duration(s) as may be determined at the sole and absolute discretion of AEON SPB without prior notice.
5. Eligible cardholder’s transaction shall be made every Monday to Sunday, depending on operation time of Participation TOTAL Outlets, during Campaign Duration.

Eligibility

“**Eligible Cardholders**” means customers of AEON SPB having a AEON Credit Card during the Campaign Duration as herein described but do not include Cardholders whose Card accounts have been suspended, cancelled or terminated for whatsoever reasons during the Campaign Duration.

Eligible Transaction

6. The Eligible Transactions shall receive cashback on its respective transaction amount based on transaction time stamp as recorded in AEON SPB’s system date and time (“**up to USD1 Cashback**”).
7. The Eligible Transactions mean transactions for purchase of goods and services incurred for personal consumption, and **not for business purposes, excluding Eligible Transactions which are subsequently cancelled, disputed, refunded, unauthorized or fraudulent transactions.**
8. Eligible cardholder’s transaction shall be accumulated on weekly basis meaning that starting from the Monday to Sunday in each week of the month “**Weekly Accumulated Purchase**”.
9. Weekly Accumulated Purchase shall follow the Cashback offers as below:

Cashback offers

Eligible Cardholder’s Transaction	Weekly Accumulated Purchase	Receive Cashback	Maximum cashback/cardholder/week
Monday ~ Sunday From 07th September 2020 until 03rd January 2021	≥ \$15.00	\$0.50	\$ 1.00
	≥ \$30.00	\$1.00	

Remark: - Principle Cardholder is only entitled to a maximum cashback of **USD 1 (One US Dollar Only)** per week.
- All spending either by Principle Card or Supplementary Card shall be accumulated and the Cashback shall be transferred to Principle Card only.

10. Notwithstanding the foregoing, AEON SPB reserves the right to use any other medium or method, including AEON SPB’s website at www.aeon.com.kh as it deems fit in its sole and absolute discretion for the purpose of announcing the participants entitled for USD 1 (up to) Cashback.
11. The Cashback shall be credited into the Eligible Cardholder account, **within 5 working days of the next following week.**

12. Any determination by AEON SPB as to what constitutes Eligible Transactions is conclusive and cannot be challenged in any manner whatsoever. All transactions as recorded by AEON SPB shall also be final and conclusive.

13. Participation TOTAL Outlets

➤ Khan 7 Makara

No	TOTAL Station	Operation-Time	Address
1	TOTAL Château d'Eau	05:00-20:00	Street 217+274 Sangkat Veal Vong Khan 7 Makara, Phnom Penh
2	TOTAL La déesse	05:00-21:00	St. 182 & 189, Sangkat Veal Vong, Khan 7 Makara, Phnom Penh

➤ Khan Chamkarmon

No	TOTAL Station	Operation-Time	Address
3	TOTAL Monivong	24 Hours	#370, Corner Street 93 & 310, Sangkat Boeung Keng Kang I, Khan Chamkamon, Phnom Penh
4	TOTAL St. 271	05:00-22:00	St.271, Sangkat Toul Tompoung II, Khan Chamkar morn, Phnom Penh.
5	TOTAL Phsa Olympic	24 Hours	Plot N° 88 & 89, Street 173 & 348 corner, Sangkat Tuol Svayprey Khan Chamkarmon
6	TOTAL Toul Tompong	05:00-22:00	Situated at Plot No.551, Road corner 430 & 432 , Sangkat Toul Tompong 2, Khan Chamkarmon, Phnom Penh
7	TOTAL Road 310	24 Hours	ROAD 310 situated at Plot No 382 Corner road 310 & 143, Sangkat Olympic, Khan Chamkamorn , Phnom
8	Total Tourl Svay Prey	05:00-22:00	Plot 318 on the corner of Street 199 and Street 384, Phum 5, Sangkat Tuol Svayprey1, Khan Chamkarmorn, Phnom Penh City

➤ Khan Chbar Ampov

No	TOTAL Station	Operation-Time	Address
9	TOTAL Chbar Ampov	24 Hours	National road No1, Sangkat Chbar Ampov I, Khan Chbar Ampov, Phnom Penh.

➤ Khan Chroy Changva

No	TOTAL Station	Operation-Time	Address
10	Total Chroy Changva	05:00-20:00	Phum 3, Sangkat Chroy Changvar, Khan Chroy Changvar , Phnom Penh City

➤ Khan Dankor

No	TOTAL Station	Operation-Time	Address
11	TOTAL Century	24 Hours	Russian Blvd, Sangkat Kakap, Khan Dankor, PP.
12	Total Chamkadoung 2	24 Hours	Plot #1,2, &3, Phum Sambour, Sangkat Dangkor, Khan Dangkor, Phnom Penh
13	TOTAL Road 2004	05:00-22:00	road 2004, Phum Tropeanglvea, Sangkat Kakab, Khan Daung Kor, Phnom Penh, Cambodia
14	TOTAL Tuol Kei	05:00-21:00	National Road 3, Phnom Penh, Cambodia

➤ Khan Daun Penh

No	TOTAL Station	Operation-Time	Address
15	TOTAL Avenue de France	24 Hours	0 Corner Street 47-61 & 84 Sangkat Sras Chak Khan Daun Penh Phnom Penh

16	TOTAL La Gare	05:00-21:00	Between Street 108 & Russian Blvd Sangkat Sras Chak Khan Daun Penh Phnom Penh
17	TOTAL Marché Central	05:00-21:00	#602 Street Charles de Gaulle Sangkat Psar Thmei 2 Khan Daun Penh Phnom Penh

➤ **Khan MeanChey**

No	TOTAL Station	Operation-Time	Address
18	TOTAL Taprum	05:00-22:00	Coner Nation Road #1 , Phum Taprum, Sangkat Prek eng, Khan Meanchey, Phnom Penh
19	TOTAL Steung Meanchey	05:00-22:00	Plot:631, Monireth BLVD, Sangkat Steung Meanchey, Khan Mean Chey, PP.
20	TOTAL Chamka Dong	05:00-20:00	Plot No...., Phum Russey, Sangkat StungMeanChey, Khan Meanchey, PP
21	TOTAL Veng Sreng 2	24 Hours	situated at Plot N° 51, Phum Damnak Thom, Street Chomchao, Sangkat StungMeanChey, Khan Meanchey, Phnom Penh

➤ **Khan Porsenchey**

No	TOTAL Station	Operation-Time	Address
22	TOTAL Odem	05:00-22:00	NR4, Odem Village, Sangkat Chaom Chao, Khan Porsenchey, Phnom Penh, Cambodia.
23	TOTAL Veng Sreng	05:00-22:00	No. 62 street Chaom Chaov, Sankat Chaom Chaov, Khan Porsen Chey, PP.
24	TOTAL Pochentong II	05:00-22:00	Plot No 44 & 46, Russian Blvd, Phum Poprak South, Sangkat Kakab, Khan Posenchey, Phnom Penh City
25	TOTAL Posenchey	05:00-21:00	Phum Krang Angkrong, Sangkat Krang Thnong, Khan Posenchey, Phnom Penh, Cambodia

➤ **Khan Russey Keo**

No	TOTAL Station	Operation-Time	Address
26	TOTAL Prék Leap (6A4)	05:00-22:00	Plot#126, road 6A, Phum Keanklaing, Sangkat Prek Leap, Khan Russey Keo, PP.
27	TOTAL Russey Keo	05:00-22:00	National road No5, Phum Boeng Chhouk, Sangkat Km6, Khan Russey Keo,PP.
28	TOTAL CAMKO	05:00-20:00	Road 598, Phum Tuolkork, Sangkat Tuol Sangke, Khan Russeykeo, Phnom Penh, Cambodia.
29	TOTAL SEN CHEY 1	05:00-21:00	Plot N° 402, Phum Kokkhleang, Sangkat PhnomPenh Thmey, Khan Russeykeo, Phnom Penh
30	TOTAL SEN CHEY 2	05:00-21:00	Sangkat PhnomPenh Thmey, Khan Russeykeo, Phnom Penh
31	TOTAL TOULSANGKE	05:00-22:00	Plot No 1609, Phum Toul Sangke, Sangkat Toul Sangke, Khan Russeykeo , Phnom Penh City
32	Total Sen Leap	05:00-21:00	Plot on the Phnom Penh Hanoi Friendship Blvd (1019), Phum Phnom Banlar Saet , Sangkat Khmuonh , Khan Russey Keo , Phnom Penh City

➤ **Khan Sen Sok**

No	TOTAL Station	Operation-Time	Address
33	TOTAL Pochentong	05:00-22:00	Russian Blvd Phum Tek Thla Sangkat Tek Thla Khan Sen Sok Phnom Penh

34	TOTAL Phnom Penh Thmey	05:00-22:00	St.1986 Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh
35	TOTAL Phsa Deyhoy	05:00-22:00	Plot No.267, Street 1019 , Sangkat Phnom Penh Thmey, Khan Sensok , Phnom Penh
36	TOTAL Northbridge	24 Hours	N° 206, Street 598, Sangkat Phnom Penh Thmey, Khan Sensok, Phnom Penh
37	TOTAL SORLA	24 Hours	Situated at Plot No1017, Steet 371,Phum Trapaingchhouk, Sangkat Tukthla, Khan Sensok
38	TOTAL SEN SOK	05:00-21:00	Plot 4488, Phum Payab, , Sangkat PhnomPenh Thmey, Khan Sensok, Phnom Penh
39	Total Sen Sok 2	05:00-21:00	On the corner of Street 686 and Street 1003, Phum Phnom Penh Thmei, Sangkat Phnom Penh Thmei , Khan Sen Sok, Phnom Penh City

➤ **Khan Toul Kork**

No	TOTAL Station	Operation-Time	Address
40	TOTAL Toul Kok	05:00-22:00	St.289, Sangkat Boeung Kak II, Khan Toul Kok, Phnom Penh, Cambodia.
41	TOTAL Samaky	24 Hours	Corner of St. 271 and St. 385, Sangkat Boeung Salang, Khan Toul Kok, Phnom Penh
42	TOTAL Makara	05:00-21:00	Corner of st.289 and 592, Sangkat Boeung Kak II, Khan Toul Kok, Phnom Penh, Cambodia.
43	TOTAL Santhormok	05:00-22:00	Situated at Plot N° 798, Street 128, Sangkat Tuklaak I, Khan Toulkork, Phnom Penh
44	TOTAL TEP PHAN	05:00-22:00	At Plot N° 72, Corner road Tep Phan & 261, Sangkat Tuk Laak 2, Khan Tuolkork

➤ **Khum Doem Miem**

No	TOTAL Station	Operation-Time	Address
45	TOTAL Takhmao	24 Hours	National road No2, Doem kor village, Khum Doem Miem, Kandal Province

Disqualification

- 14.** AEON SPB reserves the absolute right to **disqualify the participation of any Eligible Cardholders** for the purpose of this Campaign without having to alert him/her in the event:
- the Eligible Cardholder's Card account is in default during the Campaign Duration; or
 - the Eligible Cardholder's Card account is closed during the Campaign Duration; or
 - the Eligible Cardholder has provided untrue information or acted fraudulently in any manner during the Campaign Duration; or
 - the Eligible Cardholder breaches any of these Terms and Conditions stipulated herein.

Liability

- 15.** AEON SPB shall not be liable to any participant for any damage of whatsoever nature or loss suffered (including but not limited to, loss of goodwill, income or profits or consequential, direct or indirect, exemplary, incidental, punitive or special damages) howsoever arising in relation to participation in the Campaign, or AEON SPB exercising its rights pursuant to any of the Terms and Conditions herein.

General

- 16.** AEON SPB's decision on all matters relating to the Campaign is binding and final and no further correspondence or appeal shall be entertained. All Terms and Conditions stipulated herein are governed by and construed in accordance to the laws of Cambodia and any legal disputes shall be commenced and heard in courts in Phnom Penh.

- 17.** All participants have read and understood all the Terms and Conditions specified herein and AEON SPB shall have the absolute right to suspend, terminate or cancel the Campaign at any time without any reasons and without prior notice as stated on AEON SPB website at www.aeon.com.kh.
- 18.** For any assistance and/or feedback related to this Campaign, Eligible Cardholders can contact our hotline of AEON SPB by calling 023/070/078 988 555.

ធនាគារឯកទេស អ៊ីអេស (ខេមបូឌា) ភីអិលស៊ី
កម្មវិធីចាក់សាំងទទួលបានសាច់ប្រាក់ត្រឡប់មកវិញ នៅតាមបណ្តាស្ថានីយ តូតាល់
ខ្លឹមសារ និង លក្ខខណ្ឌ

និយមន័យ

1. “យុទ្ធនាការ” មានន័យថា “កម្មវិធីចាក់សាំងទទួលបានសាច់ប្រាក់ត្រឡប់មកវិញ នៅតាមបណ្តាស្ថានីយ តូតាល់” រៀបចំឡើងដោយ ធនាគារឯកទេស អ៊ីអេស ដោយយោងតាមខ្លឹមសារ និងលក្ខខណ្ឌដែលមានចែងដូចខាងក្រោមនេះ។
2. ធនាគារឯកទេស អ៊ីអេស មានន័យថា “ធនាគារឯកទេស អ៊ីអេស (ខេមបូឌា) ភីអិលស៊ី”។
3. ស្ថានីយ តូតាល់ មានន័យថា “ស្ថានីយប្រេងឥន្ធនៈ តូតាល់ កម្ពុជា” ដូចមានកំណត់នៅចំណុចទី១៣ ស្ថានីយ តូតាល់ ។

រយៈពេលនៃយុទ្ធនាការ

4. យុទ្ធនាការ ចាប់ពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ (ត្រូវបានហៅថា “រយៈពេលយុទ្ធនាការ”) ឬ រយៈពេលដទៃទៀត ដែលត្រូវបានកំណត់ដោយផ្អែកលើឆន្ទានុសិទ្ធិរបស់ធនាគារឯកទេស អ៊ីអេស និងដោយមិនមានការជូនដំណឹងជាមុន។
5. ប្រតិបត្តិការរបស់ម្ចាស់កាតដែលមានសិទ្ធិចូលរួម ជាប្រតិបត្តិការដែលធ្វើឡើងនៅរៀងរាល់ថ្ងៃចាប់ពីថ្ងៃច័ន្ទ រហូតដល់ ថ្ងៃអាទិត្យ អាស្រ័យទៅលើម៉ោងធ្វើការតាមស្ថានីយ តូតាល់ នីមួយៗ ក្នុងអំឡុងពេលយុទ្ធនាការ ។

សិទ្ធិចូលរួម

“ម្ចាស់កាតដែលមានសិទ្ធិចូលរួម” មានន័យថាជាអតិថិជនរបស់ធនាគារឯកទេស អ៊ីអេស ដែលមាន អ៊ីអេសកាត ក្នុងរយៈពេលនៃយុទ្ធនាការនេះ ដូចមានចែងខាងក្រោម ប៉ុន្តែមិនរាប់បញ្ចូលម្ចាស់កាត ដែលកាតរបស់គាត់ត្រូវបានផ្អាកសុពលភាព ត្រូវបានលុបចោល ឬ ត្រូវបានបញ្ចប់សុពលភាពដោយហេតុផលណាមួយក៏ដោយ ក្នុងរយៈពេលនៃយុទ្ធនាការនេះ។

ប្រតិបត្តិការដែលមានសិទ្ធិចូលរួម

6. ប្រតិបត្តិការដែលមានសិទ្ធិចូលរួម ត្រូវទទួលបានសាច់ប្រាក់រហូតដល់ ១ដុល្លារអាមេរិក នៃចំនួនទឹកប្រាក់នៃប្រតិបត្តិការដែលបានកំណត់នោះ ដោយយោងតាមកាលបរិច្ឆេទនៃប្រតិបត្តិការដូចមានកំណត់ក្នុងប្រព័ន្ធពេលវេលា របស់ធនាគារឯកទេស អ៊ីអេស (ទទួលបានសាច់ប្រាក់ត្រឡប់មកវិញរហូតដល់ ១ដុល្លារអាមេរិក)។
7. ប្រតិបត្តិការដែលមានសិទ្ធិចូលរួម មានន័យថា ជាប្រតិបត្តិការសម្រាប់ទិញទំនិញ និងសេវាកម្មនានា សម្រាប់គោលបំណងប្រើប្រាស់ផ្ទាល់ខ្លួន និងមិនសម្រាប់គោលបំណងអាជីវកម្ម និងដែលមិនរួមបញ្ចូលនូវប្រតិបត្តិការដែលត្រូវបានលុបចោលមានដូចជា៖ ប្រគល់ប្រាក់មកវិញ មិនអនុញ្ញាតឲ្យធ្វើប្រតិបត្តិការ ឬ ប្រតិបត្តិការដែលជាប់ទាក់ទងនឹងការប្រព្រឹត្តិអំពើល្មើសនានា។
8. ប្រតិបត្តិការរបស់អ្នកចូលរួមត្រូវគណនាជារៀងរាល់សប្តាហ៍ មានន័យថា ចាប់រាប់ពីថ្ងៃច័ន្ទ ដល់ថ្ងៃអាទិត្យ នៃសប្តាហ៍នីមួយៗ (តទៅត្រូវបានហៅថា “ការទិញជារៀងរាល់សប្តាហ៍”)។
9. ការទិញជារៀងរាល់សប្តាហ៍ ត្រូវអនុលោមតាមការផ្តល់ជូនសាច់ប្រាក់ត្រឡប់មកវិញដូចខាងក្រោម។

ការផ្តល់ជូនសាច់ប្រាក់ត្រឡប់មកវិញ

ប្រតិបត្តិការរបស់អតិថិជនដែលមានសិទ្ធិចូលរួម	ការទិញជាផ្សេងរាល់សប្តាហ៍	សាច់ប្រាក់ទទួលបានត្រឡប់មកវិញ	សាច់ប្រាក់ត្រឡប់មកវិញអតិបរមា/ម្ចាស់កាត/១សប្តាហ៍
ផ្សេងរាល់ថ្ងៃចំនួន ដល់ ថ្ងៃអាទិត្យ ចាប់ពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី០៣ ខែមករា ឆ្នាំ ២០២១	≥១៥ដុល្លារអាមេរិក	០.៥០ដុល្លារអាមេរិក	១ដុល្លារអាមេរិក
	≥៣០ដុល្លារអាមេរិក	១ដុល្លារអាមេរិក	

កំណត់ចំណាំ៖ អ្នកចូលរួមនីមួយៗ មានសិទ្ធិទទួលបានសាច់ប្រាក់ត្រឡប់មកវិញអតិបរមាត្រឹមតែ ១ដុល្លារអាមេរិក (មួយដុល្លារអាមេរិក) ក្នុងមួយសប្តាហ៍ ប៉ុណ្ណោះ។

10. ទោះជាយ៉ាងណាក៏ដោយ ធនាគារឯកទេស អ៊ីអន រក្សាសិទ្ធិប្រើប្រាស់មធ្យោបាយផ្សេង ដោយរួមទាំងគេហទំព័ររបស់ខ្លួន www.aeon.com.kh ដោយចាត់ទុកថាវាត្រឹមត្រូវតាមឆន្ទានុសិទ្ធិរបស់ខ្លួន ក្នុងគោលបំណងធ្វើការផ្សព្វផ្សាយ និងជូនដំណឹងទៅអ្នកចូលរួម ដែលមានសិទ្ធិទទួលបានសាច់ប្រាក់ត្រឡប់មកវិញរហូតដល់ ១ ដុល្លារអាមេរិក ក្នុងមួយសប្តាហ៍ ។

11. សាច់ប្រាក់ដែលទទួលបានត្រឡប់មកវិញត្រូវដាក់បញ្ចូលទៅក្នុងគណនីរបស់ម្ចាស់កាតដែលមានសិទ្ធិចូលរួម ក្នុងរយៈពេល ៥ថ្ងៃនៃថ្ងៃធ្វើការ នៃសប្តាហ៍បន្ទាប់។

12. រាល់ការកំណត់ដោយធនាគារឯកទេស អ៊ីអន ដែលត្រូវបានចាត់ទុកថាជាប្រតិបត្តិការដែលមានសិទ្ធិចូលរួមត្រូវចាត់ទុកថាចូលជាស្ថាពរ និងមិនអាចតវ៉ាបាន។ ហើយរាល់ប្រតិបត្តិការដែលកត់ត្រាដោយធនាគារឯកទេស អ៊ីអន ត្រូវចាត់ទុកថាជាស្ថាពរ និងចុងក្រោយ។

13. ស្ថានីយ តូតាល់
 > **ខណ្ឌ ៧ មករា**

ល.រ	ឈ្មោះស្ថានីយ	ម៉ោងធ្វើការ	អាសយដ្ឋាន
១	ស្ថានីយ តូតាល់ អាងទឹកអូឡាំពិក	៥ព្រឹក ដល់ ៨យប់	ផ្លូវលេខ ២១៧ និង ២៧៤ សង្កាត់វាលវែង ខណ្ឌ៧មករា រាជធានីភ្នំពេញ
២	ស្ថានីយ តូតាល់ La déesse	៥ព្រឹក ដល់ ៩យប់	ផ្លូវលេខ ១៨២ និង ១៨៩ សង្កាត់វាលវែង ខណ្ឌ៧មករា រាជធានីភ្នំពេញ

> **ខណ្ឌ ចំការមន**

ល.រ	ឈ្មោះស្ថានីយ	ម៉ោងធ្វើការ	អាសយដ្ឋាន
៣	ស្ថានីយ តូតាល់ មុនីវង្ស	២៤ ម៉ោង	លេខ ៣៧០ កែវផ្លូវ៩៣ និង ៣១០ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ

៤	ស្ថានីយ តូតាល់ ផ្លូវ ២៧១	៥ព្រឹក ដល់ ១០យប់	ផ្លូវលេខ ២៧១ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ
៥	ស្ថានីយ តូតាល់ ផ្សារអូឡាំពិច	២៤ ម៉ោង	លេខ ៨៨ និង ៨៩ កែងផ្លូវលេខ ១៧៣ និង ៣៤៨ សង្កាត់ទួលស្វាយព្រៃ ខណ្ឌចំការមន រាជធានីភ្នំពេញ
៦	ស្ថានីយ តូតាល់ ទួលទំពូង	៥ព្រឹក ដល់ ១០យប់	លេខ ៥៥១ កែងផ្លូវលេខ ៤៣០ និង ៤៣២ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ
៧	ស្ថានីយ តូតាល់ ផ្លូវលេខ ៣១០	២៤ ម៉ោង	លេខ ៣៨២ កែងផ្លូវលេខ ៣១០ និង ១៤៣ សង្កាត់អូឡាំពិច ខណ្ឌចំការមន រាជធានីភ្នំពេញ
៨	ស្ថានីយ តូតាល់ ទួលស្វាយព្រៃ	៥ព្រឹក ដល់ ១០យប់	ដីឡូត៍លេខ ៣១៨ នៅកែងផ្លូវ ១៩៩ និងផ្លូវ ៣៨៤ ភូមិ ៥ សង្កាត់ទួលស្វាយព្រៃ ១ ខណ្ឌចំការមន រាជធានីភ្នំពេញ

➢ ខណ្ឌ ច្បារអំពៅ

ល.រ	ឈ្មោះស្ថានីយ	ម៉ោងធ្វើការ	អាសយដ្ឋាន
៩	ស្ថានីយ តូតាល់ ច្បារអំពៅ	២៤ ម៉ោង	ផ្លូវជាតិលេខ១ សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ

➢ ខណ្ឌ ជ្រោយចង្វារ

ល.រ	ឈ្មោះស្ថានីយ	ម៉ោងធ្វើការ	អាសយដ្ឋាន
១០	ស្ថានីយ តូតាល់ ជ្រោយចង្វារ	៥ព្រឹក ដល់ ០៩យប់	ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ

➢ ខណ្ឌ ដង្កោ

ល.រ	ឈ្មោះស្ថានីយ	ម៉ោងធ្វើការ	អាសយដ្ឋាន
១១	ស្ថានីយ តូតាល់ ផ្សារសិនធូរី	២៤ ម៉ោង	មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់កាកាប ខណ្ឌដង្កោ រាជធានីភ្នំពេញ
១២	ស្ថានីយ តូតាល់ ចំការដូង ២	២៤ ម៉ោង	ដីឡូត៍លេខ ១ ២និង ៣.ភូមិសំបូរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ
១៣	ស្ថានីយ តូតាល់ ផ្លូវ ២០០៤	៥ព្រឹក ដល់ ១០យប់	ផ្លូវ ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌដង្កោ រាជធានីភ្នំពេញ
១៤	ស្ថានីយ តូតាល់ ទួលកី	៥ព្រឹក ដល់ ៩យប់	ផ្លូវជាតិលេខ 3, រាជធានីភ្នំពេញ

➢ ខណ្ឌ ដូនពេញ

ល.រ	ឈ្មោះស្ថានីយ	ម៉ោងធ្វើការ	អាសយដ្ឋាន
១៥	ស្ថានីយ តូតាល់ Avenue de France	២៤ ម៉ោង	កែងផ្លូវលេខ ៤៧-៦១ និង ៨៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ

១៦	ស្ថានីយ តូតាល់ ស្ថានីយថតភ្លើង	៥ព្រឹក ដល់ ៩យប់	កែងផ្លូវសហព័ន្ធរុស្ស៊ី និងផ្លូវលេខ ១០៨ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ
១៧	ស្ថានីយ តូតាល់ ផ្សារធំថ្មី	៥ព្រឹក ដល់ ៩យប់	លេខ ៦០២ មហាវិថីសាលដីហ្វូល សង្កាត់ផ្សារថ្មី ២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ

➢ ខណ្ឌ មានជ័យ

ល.រ	ឈ្មោះស្ថានីយ	ម៉ោងធ្វើការ	អាសយដ្ឋាន
១៨	ស្ថានីយ តូតាល់ តាព្រហ្ម	៥ព្រឹក ដល់ ១០យប់	កែងផ្លូវជាតិលេខ ១ ភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌមានជ័យ រាជធានីភ្នំពេញ
១៩	ស្ថានីយ តូតាល់ ស្ទឹងមានជ័យ	៥ព្រឹក ដល់ ១០យប់	លេខ ៦៣១ វិថីព្រះមុនីវរ្ម័ន សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
២០	ស្ថានីយ តូតាល់ ចំការដូង	៥ព្រឹក ដល់ ១០យប់	ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
២១	ស្ថានីយ តូតាល់ ផ្លូវវង់ស្រែង ២	២៤ ម៉ោង	លេខ ៥១ ភូមិដំណាក់ធំ ផ្លូវចោមចៅ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ

➢ ខណ្ឌ ពោធិ៍សែនជ័យ

ល.រ	ឈ្មោះស្ថានីយ	ម៉ោងធ្វើការ	អាសយដ្ឋាន
២២	ស្ថានីយ តូតាល់ អូដឹម	៥ព្រឹក ដល់ ១០យប់	ផ្លូវជាតិលេខ ៤ ភូមិអូដឹម សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
២៣	ស្ថានីយ តូតាល់ ផ្លូវវង់ស្រែង	៥ព្រឹក ដល់ ១០យប់	លេខ ៦២ ផ្លូវចោមចៅ ភូមិអូដឹម សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
២៤	ស្ថានីយ តូតាល់ ពោធិ៍ចិនតុង២	៥ព្រឹក ដល់ ១០យប់	ដីឡូត៍លេខ ៤៤ និង ៤៦ មហាវិថីសហព័ន្ធរុស្ស៊ីភូមិប៉ៃបាក់ ខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
២៥	ស្ថានីយ តូតាល់ ពោធិ៍ សែនជ័យ	៥ព្រឹក ដល់ ៩យប់	ភូមិក្រាំងអង្រែង សង្កាត់ក្រាំងធ្នង់ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ

➢ ខណ្ឌ ឫស្សីកែវ

ល.រ	ឈ្មោះស្ថានីយ	ម៉ោងធ្វើការ	អាសយដ្ឋាន
២៦	ស្ថានីយ តូតាល់ ព្រែកលៀប	៥ព្រឹក ដល់ ១០យប់	លេខ ១២៦ ផ្លូវជាតិលេខ ៦A ភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ
២៧	ស្ថានីយ តូតាល់ ឫស្សីកែវ	៥ព្រឹក ដល់ ១០យប់	ផ្លូវជាតិលេខ ៥ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រ ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ
២៨	ស្ថានីយ តូតាល់	៥ព្រឹក ដល់ ១០យប់	ផ្លូវលេខ ៥៩៨ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ

	កាំកូស៊ីដី		រាជធានីភ្នំពេញ
២៩	ស្ថានីយ តូតាល់ សែនជ័យ១	៥ព្រឹក ដល់ ០៩យប់	លេខ ៤០២ ភូមិគោកឃ្នាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌឫស្សីកែវ រាជធានី ភ្នំពេញ
៣០	ស្ថានីយ តូតាល់ សែនជ័យ២	៥ព្រឹក ដល់ ០៩យប់	សង្កាត់ភ្នំពេញថ្មី ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ
៣១	ស្ថានីយ តូតាល់ ទួលសង្កែ	៥ព្រឹក ដល់ ១០យប់	លេខ ១៦០៩ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានី ភ្នំពេញ
៣២	ស្ថានីយ តូតាល់ សែន លាភ	៥ព្រឹក ដល់ ០៩យប់	ដីឡូត៍នៅលើមហាវិថីមិត្តភាព ភ្នំពេញហាណូយ (១០១៩) ភូមិភ្នំបល្ល័ង្កសាត សង្កាត់ឃ្នួញ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ

➢ ខណ្ឌ សែនសុខ

ល.រ	ឈ្មោះស្ថានីយ	ម៉ោងធ្វើការ	អាសយដ្ឋាន
៣៣	ស្ថានីយ តូតាល់ ពោធិ៍ចិនតុង	៥ព្រឹក ដល់ ១០យប់	មហាវិថីសហព័ន្ធរុស្ស៊ី ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជ ធានីភ្នំពេញ
៣៤	ស្ថានីយ តូតាល់ ភ្នំពេញថ្មី	៥ព្រឹក ដល់ ១០យប់	ផ្លូវលេខ ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
៣៥	ស្ថានីយ តូតាល់ ផ្សារដីហុយ	៥ព្រឹក ដល់ ១០យប់	លេខ ២៦៧ ផ្លូវលេខ ១០១៩ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជ ធានីភ្នំពេញ
៣៦	ស្ថានីយ តូតាល់ ណាតប្រីដ	២៤ ម៉ោង	លេខ ២០៦ ផ្លូវលេខ ៥៩៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី ភ្នំពេញ
៣៧	ស្ថានីយ តូតាល់ ផ្លូវសូឡា	២៤ ម៉ោង	ដីឡូត៍លេខ ១០១៧ ផ្លូវ ៣៧១ ភូមិត្រពាំងថ្មីសង្កាត់ទឹកថ្លាខណ្ឌ សែនសុខ
៣៨	ស្ថានីយ តូតាល់ សែនសុខ	៥ព្រឹក ដល់ ៩យប់	លេខ ៤៤៨៨ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី ភ្នំពេញ
៣៩	ស្ថានីយ តូតាល់ សែនសុខ ២	៥ព្រឹក ដល់ ៩យប់	កែងផ្លូវ ៦៨៦ និងផ្លូវ ១០០៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌ សែនសុខ រាជធានីភ្នំពេញ

➢ ខណ្ឌ ទួលគោក

ល.រ	ឈ្មោះស្ថានីយ	ម៉ោងធ្វើការ	អាសយដ្ឋាន
៤០	ស្ថានីយ តូតាល់ ទួលគោក	៥ព្រឹក ដល់ ១០យប់	ផ្លូវលេខ ២៨៩ សង្កាត់បឹងកក់ ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ
៤១	ស្ថានីយ តូតាល់ សាមគ្គី	២៤ ម៉ោង	កែងផ្លូវលេខ ២៧១ និង ៣៨៥ សង្កាត់បឹងសាងឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ

៤២	ស្ថានីយ តូតាល់ មករា	៥ព្រឹក ដល់ ០៩យប់	កែងផ្លូវលេខ ២៨៩ និង ៤៩២ សង្កាត់បឹងកក់ ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ
៤៣	ស្ថានីយ តូតាល់ សន្ធរម៉ុក	៥ព្រឹក ដល់ ១០យប់	ដីឡូត៍លេខ ៧៩៨ ផ្លូវលេខ ១២៨ សង្កាត់ទឹកល្អក់ទី ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ
៤៤	ស្ថានីយ តូតាល់ ទេពជន	៥ព្រឹក ដល់ ១០យប់	ដីឡូត៍លេខ ៧២ កែងផ្លូវទេពជននិង ២៦១ សង្កាត់ទឹកល្អក់ ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ

➢ ក្រុង តាខ្មៅ

ល.រ	ឈ្មោះស្ថានីយ	ម៉ោងធ្វើការ	អាសយដ្ឋាន
៤៥	ស្ថានីយ តូតាល់ តាខ្មៅ	២៤ ម៉ោង	ផ្លូវជាតិលេខ ២ ភូមិដើមគរ ឃុំដំរីម ក្រុងតាខ្មៅ ខេត្តកណ្តាល

ការបាត់បង់សិទ្ធិចូលរួម

14. ធនាគារឯកទេស អ៊ីអន រក្សាសិទ្ធិគ្រប់បែបយ៉ាង ក្នុងការបញ្ឈប់សិទ្ធិចូលរួមរបស់ម្ចាស់កាតដែលមានសិទ្ធិចូលរួម សម្រាប់គោលបំណងនៃកម្មវិធីពិសេសនេះ ដោយមិនមានការជូនដំណឹងជាមុនឡើយ ប្រសិនបើ៖
- (ក) គណនីរបស់ម្ចាស់កាតដែលមានសិទ្ធិចូលរួម មិនបានបង់ប្រាក់ ក្នុងអំឡុងពេលនៃកម្មវិធីពិសេសនេះ។ ឬ
 - (ខ) គណនីរបស់ម្ចាស់កាតដែលមានសិទ្ធិចូលរួម ត្រូវបានបិទ ក្នុងអំឡុងពេលនៃកម្មវិធីពិសេសនេះ។ ឬ
 - (គ) ម្ចាស់កាតដែលមានសិទ្ធិចូលរួម បានផ្តល់ព័ត៌មានមិនពិតប្រាកដ ឬ បានប្រព្រឹត្តិអំពើល្មើស ក្នុងអំឡុងពេលនៃកម្មវិធីពិសេសនេះ។ ឬ
 - (ឃ) ម្ចាស់កាតដែលមានសិទ្ធិចូលរួម បានបំពានខ្លឹមសារ និងលក្ខខណ្ឌនេះ។

ការទទួលខុសត្រូវ

15. ធនាគារឯកទេស អ៊ីអន មិនទទួលខុសត្រូវចំពោះអ្នកចូលរួមណាមួយឡើយ សម្រាប់ការខូចខាតនានា ទោះដោយក្នុងទម្រង់ណាក៏ដោយ ការបាត់បង់ (បានខូចខាតនៃសុឆន្ទៈ បាត់បង់ប្រាក់ចំណេញ ដោយផ្ទាល់ ឬ មិនផ្ទាល់ ...) ដែលកើតមានឡើង ទាក់ទងនឹងការចូលរួមក្នុងកម្មវិធីពិសេសនេះ ឬ ដោយសារការអនុវត្តសិទ្ធិនានាដែលមានក្នុងខ្លឹមសារ និងលក្ខខណ្ឌនេះ។

លក្ខខណ្ឌទូទៅ

16. ការសម្រេចចិត្តនានារបស់ ធនាគារឯកទេស អ៊ីអន ទាក់ទងនឹងកម្មវិធីពិសេសនេះ ចងកាតព្វកិច្ច និងជាការសម្រេចចុងក្រោយ និងមិនមានការតវ៉ាឡើយ។ រាល់ខ្លឹមសារ និងលក្ខខណ្ឌនេះ ត្រូវបានធ្វើឡើង និងគ្រប់គ្រងដោយច្បាប់ នៃ ព្រះរាជាណាចក្រកម្ពុជា ហើយរាល់វិវាទនានាដែលកើតមានឡើងត្រូវយកទៅដោះស្រាយដោយតុលាការមានសមត្ថកិច្ចនៃរាជធានីភ្នំពេញ។

17. រាល់អ្នកចូលរួមទាំងអស់ពិតជាបានអាន និងយល់ពីខ្លឹមសារ និងលក្ខខណ្ឌនេះ ហើយធនាគារឯកទេស អ៊ីអន មានសិទ្ធិក្នុង ការពន្យារពេល បញ្ចប់ ឬ លុបចោលកម្មវិធីពិសេសនេះនៅគ្រប់ពេលវេលា ដោយមិនចាំបាច់មានមូលហេតុមកបញ្ជាក់ និងមិន មានការជូនដំណឹងជាមុន នៅក្នុងគេហទំព័រ របស់ខ្លួន www.aeon.com.kh ឡើយ ។

18. សម្រាប់រាល់ជំនួយការ ឬ ព័ត៌មានត្រូវប្រាប់/មតិយោបល់ ទាក់ទងនឹងកម្មវិធីពិសេសនេះ ម្ចាស់កាតដែលមានសិទ្ធិចូលរួមអាច ធ្វើការទាក់ទងមកយើងខ្ញុំតាមរយៈទូរស័ព្ទលេខ ០២៣/០៧០/០៧៨ ៩៨៨ ៥៥៥ ។